



របាយការណ៍អតិផរណាប្រចាំខែមិថុនា ឆ្នាំ២០១០
សម្រាប់កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុលើកទី១៦
 ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១០

I. ស្ថានភាពអតិផរណាខែមិថុនា ឆ្នាំ២០១០

អត្រាអតិផរណាខែលើខែ ក្នុងខែមិថុនានេះ បានបង្ហាញនូវភាពប្រសើរជាងខែឧសភា ដោយបានថយចុះមក -០,០៣% វិញ ធៀបនឹងអតិផរណា ០,២% កាលពីខែឧសភាកន្លងទៅ ។ សូមកត់សម្គាល់ថា អត្រាអតិផរណាក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំនេះ បានបន្តរក្សាលំនឹង ដោយមានការប្រែប្រួលតិចតួចពេលគឺ ក្នុងចន្លោះពី -០,៣%ទៅ ០,៧% ។ ម្យ៉ាងទៀត បើពិនិត្យលើអត្រាអតិផរណាមធ្យមប្រចាំខែ ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០១០ នេះ ឃើញថា មានត្រឹមកម្រិត ០,១% ប៉ុណ្ណោះ ធៀបនឹង ០,៦% នាគ្រាដូចគ្នាឆ្នាំ២០០៩ ។ ការវិវត្តនេះឆ្លុះបញ្ចាំងឲ្យឃើញនូវស្ថិរភាពថ្លៃក្នុងស្រុកកាន់តែប្រសើរជាងគ្រាដូចគ្នាកាលពីឆ្នាំ២០០៩ ទោះបីជាក្នុងកាលៈទេសៈដែលកំពុងតែបន្តទទួលរងនូវឥទ្ធិពលនៃការកើនឡើងថ្លៃប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិក៏ដោយ ។





គិតតាមបម្រែបម្រួលខែលើខែ នាខែមិថុនាឆ្នាំ ២០១០ នេះ ក្នុងចំណោមថ្លៃទំនិញទាំង១២ក្រុម មាន ៧ក្រុមបានថយចុះ ៤ក្រុមបានកើនឡើង និង១ក្រុមមិនមានការប្រែប្រួល ។ ក្រុមទំនិញដែលបានចុះថ្លៃមាន ក្រុមភោជនីយដ្ឋាន ០,៩% ក្រុមការកម្សាន្តនិងវប្បធម៌ ០,៨% ក្រុមគមនាគមន៍ ០,៧% ក្រុមផ្ទះសំបែង ទឹកអគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត ០,៤% ក្រុមគ្រឿងសង្ហារឹម-សម្ភារៈប្រើប្រាស់គ្រួសារ និងការថែទាំផ្ទះជាប្រចាំ ០,២% ក្រុមភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់ ០,២% និងក្រុមសម្លៀកបំពាក់និងស្បែកជើង ០,១% ។ ចំណែកឯក្រុមទំនិញដែលបានឡើងថ្លៃ រួមមាន ក្រុម



ទំនិញ និងសេវាផ្សេងៗ ០,៨% ក្រុមម្ហូបអាហារ និង ភេសជ្ជៈមិនមានជាតិស្រវឹង ០,២% ក្រុមសុខាភិបាល ០,២% និងក្រុមដឹកជញ្ជូន ០,១% ខណៈដែលក្រុមការសិក្សាមិនមានការប្រែប្រួល ។

ពិនិត្យលើបម្រែបម្រួលឆ្នាំលើឆ្នាំ ក្រាហ្វខាងក្រោម-ឆ្វេងបានបង្ហាញថា អត្រាអតិផរណាឆ្នាំលើឆ្នាំបាន ថយចុះជាបន្តបន្ទាប់ចាប់ពីកម្រិតខ្ពស់បំផុតមួយស្មើ ៧,៣% នាខែកុម្ភៈ ឆ្នាំ២០១០ មកត្រឹម ៦,៧% នាខែមិនា ៥,៣% នាខែមេសា ៤,៥% នាខែឧសភា និង ២,៦% នាខែមិថុនា ឆ្នាំ២០១០ នេះ ដែលការថយចុះនេះ បានឆ្លុះបញ្ចាំងនូវភាពប្រសើរឡើងនៃស្ថានភាពថ្លៃទំនិញក្នុងអំឡុង ៤ ខែ ចុងក្រោយនេះ ។ ដោយឡែក បើពិនិត្យមើលលើបម្រែបម្រួលអតិផរណាឆ្នាំលើឆ្នាំ ក្នុងអំឡុងនាសមាសទី១ដូចគ្នាក្នុងរយៈកាល៥ឆ្នាំចុងក្រោយវិញ (ដូចបង្ហាញក្នុងក្រាហ្វខាងក្រោម-ស្តាំ) ស្ថានភាពអតិផរណានៅក្នុងនាសមាសទី១ ឆ្នាំ២០១០ នេះ មានសភាព នឹងនរល្អប្រហាក់ប្រហែលនឹងនាសមាសទី១ នៃឆ្នាំ២០០៦ និង ឆ្នាំ២០០៧ ដែរ តែខុសប្លែកពីស្ថានភាពកាលពី ឆ្នាំ២០០៨ និង ឆ្នាំ២០០៩ ដែលបានកើនឡើង និងថយចុះរៀងគ្នាយ៉ាងគំហុក ។




កត្តាមួយចំនួនបានរួមចំណែកក្នុងកម្រិត វិជ្ជមាននៃអតិផរណារួមប្រចាំឆ្នាំនាខែមិថុនា ឆ្នាំ២០១០ ដែលស្មើនឹង ២,៦% គឺ ក្រុមម្ហូប អាហារ និងភេសជ្ជៈពុំមានជាតិស្រវឹង ព្រមទាំង ក្រុមដឹកជញ្ជូនដែលមានចំណែក ០,៨% ស្មើគ្នា (ត្រូវនឹងសមាមាត្រ ២៩% រៀងគ្នានៃអត្រាអតិផរណាប្រចាំឆ្នាំ) ក្រុមផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀតមានចំណែក ០,៧% (ត្រូវនឹងសមាមាត្រ ២៦% នៃអត្រាអតិផរណា ប្រចាំឆ្នាំ) ក្រុមភោជនីយដ្ឋាននិងសណ្ឋាគារមាន ចំណែក ០,១% (ត្រូវនឹងសមាមាត្រ ២,៤% នៃអត្រាអតិផរណាប្រចាំឆ្នាំ) ។ រីឯក្រុមសុខភាព ដែលមានមេគុណ

Contribution (YOY %)	Dec-09	Mar-10	Jun-10
All Items	5.4	6.6	2.6
Food & NB	2.4	3.2	0.8
Housing & Utilities	0.3	0.8	0.7
Transport	1.5	1.5	0.8
Restaurants & Hotel	0.2	0.4	0.1
Health	0.3	0.2	0.02
Others	0.6	0.6	0.4

ចំនួន ៥% ដែរនៅក្នុងកន្លែងកម្រិតថ្លៃទំនិញប្រើប្រាស់ មានចំណែកតិចតួចត្រឹម ០,០២% នៅក្នុងអត្រាអតិផរណាប្រចាំឆ្នាំនាខែមិថុនា ។ ដោយឡែក ៧ ក្រុមទៀតដែលនៅសល់ បានចូលរួមចំណែក ០,៤% ប៉ុណ្ណោះ (ត្រូវនឹងសមាមាត្រ ១៣% នៃអត្រាអតិផរណាប្រចាំឆ្នាំ) ។

ទន្ទឹមនោះ ក្នុងខែមិថុនានេះដែរ អត្រាអតិផរណាឆ្នាំលើឆ្នាំមិនគិតថ្លៃទំនិញក្រុមម្ហូបអាហារមានកម្រិត ៣,៤% ខណៈដែលអត្រាអតិផរណារួមមានកម្រិតត្រឹម ២,៦% ។ ទិន្នន័យនេះបង្ហាញថា ថ្លៃទំនិញក្រុមម្ហូបអាហារក្នុងខែមិថុនានេះមិនបានធ្វើឲ្យអតិផរណារួមកើនឡើងទេ ពោលគឺក្រុមម្ហូបអាហារបានទាញឲ្យអត្រាអតិផរណារួមកាន់តែថយចុះទាបទៅ ។ ដោយឡែក អត្រាអតិផរណាឆ្នាំលើឆ្នាំមិនគិតក្រុមថ្លៃទំនិញពាក់ព័ន្ធនឹងប្រេងឥន្ធនៈ រួមទាំងក្រុមដឹកជញ្ជូនផងនោះ មានត្រឹម ១,៤% គឺទាបជាងអតិផរណារួមជាច្រើន ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញថាបម្រែបម្រួលថ្លៃទំនិញក្រុមនេះ ជាប្រភពជំរុញឲ្យអត្រាអតិផរណារួមប្រចាំឆ្នាំក្នុងខែមិថុនានេះមានការកើនឡើង ។ ដូចក្រាហ្វខាងលើបានបង្ហាញ ក្រុមថ្លៃទំនិញពាក់ព័ន្ធនឹងប្រេងឥន្ធនៈមានកំណើនប្រចាំ១០,៥% ដែលអាចបង្កផលប៉ះពាល់ជុំទីពីរ (Second round effect) ដល់ទំនិញដទៃទៀតមានទំនោរថ្លៃតាមគ្នា ។




II- កត្តាសំខាន់ៗនៃអតិផរណា

១- កត្តាទំនិញ :

មានកត្តាទំនិញសំខាន់ៗពីរដែលមានផលប៉ះពាល់ដល់កម្រិតអតិផរណារបស់ប្រទេសកម្ពុជា ទី១កត្តាថ្លៃប្រេងឥន្ធនៈនិងម្ហូបអាហារ និងទី២ កត្តាថ្លៃទំនិញនាំចូលផ្សេងៗ ៖

ទី១- កត្តាថ្លៃប្រេងឥន្ធនៈនិងម្ហូបអាហារ :


ថ្លៃប្រេងឥន្ធនៈពិភពលោកបានកើនឡើងជាបន្តបន្ទាប់រយៈពេលជាងមួយឆ្នាំ គឺចាប់តាំងពីខែធ្នូ ឆ្នាំ២០០៨ រហូតដល់ខែមេសា ឆ្នាំ២០១០ ប៉ុន្តែបានថយចុះបន្តិចវិញក្នុងរយៈពេល ២ខែចុងក្រោយនេះ ។ ថ្លៃបើដូច្នោះ ក្នុងខែមិថុនាឆ្នាំ២០១០នេះ ថ្លៃប្រេងឥន្ធនៈពិភពលោកនៅតែខ្ពស់ជាងពីដើមឆ្នាំ ដោយមានការកើនឡើង



ប្រមាណ ២,៨% ធៀបនឹងដំណាច់ឆ្នាំ២០០៩ និង ប្រមាណ ៨% បើធៀបនឹងខែដូចគ្នា ឆ្នាំ២០០៩ ។ ដោយ ឡែកថ្លៃម្ហូបអាហារក្នុងស្រុកដែលមានទម្ងន់ធ្ងន់ជាងគេក្នុងកន្លែងទំនិញបានកើនឡើងប្រមាណ ១,៧% ក្នុងខែ មិថុនា ឆ្នាំ២០១០ នេះ បើធៀបនឹងខែដូចគ្នាឆ្នាំ២០០៩ ខណៈថ្លៃអង្ករពិភពលោកបានថយចុះក្នុងអត្រា ប្រចាំឆ្នាំ ប្រមាណ ៨% ។ ដូច្នេះ ទោះបីអត្រាកំណើនប្រចាំឆ្នាំនៃថ្លៃប្រេងឥន្ធនៈពិភពលោកនៅតែមានក្តី ក៏ កំណើនយ៉ាងយឺតនៃថ្លៃម្ហូបអាហារក្នុងស្រុកបានចូលរួមរក្សាអត្រាអតិផរណាក្នុងប្រទេសកម្ពុជាឲ្យនៅកម្រិតទាប ហើយការថយចុះថ្លៃម្ហូបអាហារពិភពលោក និង សញ្ញាឆ្នាក់ចុះនៃថ្លៃប្រេងឥន្ធនៈពិភពលោកនាពេលថ្មីៗ នឹងអាច ជាកត្តាអំណោយផលយ៉ាងល្អក្នុងការចូលរួម កាត់បន្ថយហានិភ័យអតិផរណានាពេលខាងមុខ ។

ទី២- កត្តាថ្លៃទំនិញនាំចូលផ្សេងៗ:

ក្នុងភាពជាអ្នកពឹងផ្អែកលើទំនិញនាំចូលសម្រាប់បំពេញ តម្រូវការប្រើប្រាស់ក្នុងប្រទេស អតិផរណាក្នុងស្រុកក៏ ត្រូវរងសម្ពាធថ្លៃទំនិញនៃប្រទេសនាំចូលដែរ ។ ទំនិញ សំខាន់មួយចំនួននោះរួមមាន ដូចជា ថ្លៃស្បៀងអាហារ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងសំណង់ជាដើម ដែលនាំចូលពីប្រទេសជិតខាងដូចជារៀតណាមនិងថៃ ហើយ មានឥទ្ធិពលមកលើអតិផរណាកម្ពុជា ។ ជាផល ល្អ សម្ពាធអតិផរណាប្រចាំឆ្នាំនៅប្រទេសរៀតណាមបានថយចុះល្បឿនក្នុងអំឡុង៣ខែចុងក្រោយ ឯអតិផរណា ប្រចាំឆ្នាំនៅប្រទេសថៃមានស្ថិរភាពក្នុងកម្រិតប្រមាណ ៣,៥% ចាប់តាំងពីដំណាច់ឆ្នាំ២០០៩ មក ។ ដូច្នេះ ទំនិញនាំចូលពីប្រទេសទាំងពីរនេះមិនបានធ្វើឲ្យសម្ពាធអតិផរណានៅកម្ពុជាមានសភាពធ្ងន់ធ្ងរឡើយ ។





២- កត្តាតម្រូវការ និងរូបិយវត្ថុ : សភាពប្រសើរឡើងនៃទិដ្ឋភាពសេដ្ឋកិច្ចសកលលោក រួមទាំងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បានចូលរួមបង្កើនទំនុកចិត្តវិស័យឯកជនមកលើប្រព័ន្ធ ធនាគារ ហើយបានរួមចំណែកធ្វើឲ្យការអភិវឌ្ឍរូបិយវត្ថុក្នុងប្រទេសមានសន្ទុះជាធម្មតាឡើងវិញ ។ ដូចគ្រាមុន ដែរ សូចនាកររូបិយវត្ថុសំខាន់ៗត្រូវបានឆ្លុះបញ្ចាំងដូចខាងក្រោម ៖

- អត្រាកំណើនរូបិយវត្ថុទូទៅ (M2) ឆ្នាំលើឆ្នាំ នាខែមិថុនា ឆ្នាំ២០១០ នេះ ស្មើ ៣២% ធៀបនឹង ៣៧% នាខែឧសភា កន្លងទៅ ។ រូបិយវត្ថុទូទៅនេះធ្លាប់មានកំណើនត្រឹមតែ ៩% ប៉ុណ្ណោះ នាខែមិថុនា ឆ្នាំ២០០៩ និងមានកំណើនរហូតដល់ ៤៣% នាខែដូចគ្នា ឆ្នាំ២០០៨ ។ ប្រភពចម្បងនៃកំណើនក្នុងខែមិថុនា ឆ្នាំ២០១០ នេះ គឺ ប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស ដែលមានកំណើនប្រមាណ ៣៥,៤% ហើយបានរួមចំណែក ២៨% ទៅក្នុងរូបិយវត្ថុទូទៅ ៣២% នោះ ។

- អត្រាកំណើនប្រចាំឆ្នាំនៃទ្រព្យសកម្មបរទេសសុទ្ធស្មើ ៣១% នាខែមិថុនា ឆ្នាំ២០១០ ដែលជាកំណើន មួយយឺតជាងកំណើន ៣៤% នៃខែឧសភា កន្លងទៅ ។ ទ្រព្យសកម្មបរទេសសុទ្ធជាប់មានកំណើនត្រឹម ១១%


ប៉ុណ្ណោះ នាគ្រាដូចគ្នា ឆ្នាំ២០០៩ ។ ប្រភពចម្បងនៃកំណើននេះគឺ កំណើនទ្រព្យសកម្មបរទេសសុទ្ធរបស់ ធនាគារជាតិនៃកម្ពុជា ដែលរួមចំណែក ១៧,៤% នៃកំណើនរូបិយវត្ថុទូទៅ (M2) និងទ្រព្យសកម្មបរទេសសុទ្ធ របស់គ្រឹះស្ថានធនាគារ ដែលរួមចំណែក ១០,៦% នៃកំណើនរូបិយវត្ថុទូទៅ (M2) ។ អត្រាកំណើនមធ្យមនៃ ទ្រព្យសកម្មបរទេសសុទ្ធរវាងឆ្នាំ២០០៦-២០០៩ ស្មើនឹង ២៦% ។



- អត្រាកំណើនឆ្នាំលើឆ្នាំនៃប្រាក់បញ្ញើអតិថិជនក្នុងប្រព័ន្ធធនាគារស្មើនឹង ៣៦% នាខែមិថុនា ធៀបនឹង ៤១% នាខែឧសភា ឆ្នាំ២០១០ និង ៩% នាខែដូចគ្នា ឆ្នាំ២០០៩ ។ ប្រាក់បញ្ញើសរុបមានអត្រាកំណើនមធ្យម ស្មើនឹង ៣៣% រវាងឆ្នាំ២០០៦-២០១០ ។

- អត្រាកំណើនឆ្នាំលើឆ្នាំនៃឥណទានចំពោះវិស័យឯកជនមានល្បឿនកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៧ខែចុងក្រោយនេះ ដែលក្នុងខែមិថុនា ឆ្នាំ២០១០ នេះ មានកម្រិត ១៧% ធៀបនឹង ១៦% នាខែឧសភា និង ១០% នាគ្រាដូចគ្នា ឆ្នាំ២០០៩ ។ ឥណទានចំពោះវិស័យឯកជនមានអត្រាកំណើនមធ្យមស្មើនឹង ៤៩% រវាង ឆ្នាំ២០០៦-២០១០ ។


- ទុនបម្រុងផ្លូវការសុទ្ធ គិតត្រឹមថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០១០ នេះ មានទំហំ ២៣៨៦,១ លានដុល្លារ ពោលគឺ បានកើនឡើងប្រមាណ ១២៦,២ លានដុល្លារ បើធៀបនឹងដំណាច់ឆ្នាំ២០០៩ ។ ទន្ទឹមនោះដែរ ទុន បម្រុងអន្តរជាតិដុលមានទំហំ ២៤៨៨,៦ លានដុល្លារ ពោលគឺបានកើនឡើងប្រមាណ ១២១,៣ លានដុល្លារ បើធៀបនឹងដំណាច់ ឆ្នាំ២០០៩ ។




III. ជំហរគោលនយោបាយរួមវិស័យវិស័យ និងសកម្មភាពចំពោះមុខ

១. បរិបទនៃប្រទេសជិតខាងនឹងសកលលោក

កន្លងមកថ្មីៗនេះ ស្ថានភាពបំណុលរបស់ប្រទេស ក្រិច និងប្រទេសតំបន់អឺរ៉ុបខ្លះទៀត បានបង្កជាភ្នំព្រួយ បារម្ភចំពោះស្ថានភាពសារពើពន្ធ និងសេដ្ឋកិច្ចតំបន់អឺរ៉ុប ប៉ុន្តែអាស្រ័យដោយវិធានការកែតម្រូវនិងការទ្រទ្រង់ពី មជ្ឈដ្ឋានតំបន់អឺរ៉ុបផ្ទាល់ និងពីសំណាក់មូលនិធិរូបិយ- វត្ថុអន្តរជាតិផងនោះ ស្ថានភាពទីផ្សារហិរញ្ញវត្ថុត្រូវបាន រំពឹងថានឹងមានស្ថិរភាពប្រសើរឡើងវិញនៅពេលខាង មុខ ។ ការរាលដាលទៅតំបន់ផ្សេងៗទៀតហាក់បីដូចជា មានកំណត់ ឯការថយចុះនូវលំហូរទុនពីតំបន់អឺរ៉ុបទៅកាន់សេដ្ឋកិច្ចនៃប្រទេសកំពុងងើបឡើងនិងអភិវឌ្ឍន៍ ក៏ទំនងជាមានលក្ខណៈមិនយូរអង្វែងដែរ ។




ទិន្នន័យពីទស្សនសេដ្ឋកិច្ចសកលលោកដែលបានធ្វើបច្ចុប្បន្នភាពកម្មកាលពីខែកក្កដា ឆ្នាំ២០១០ បាន បង្ហាញឲ្យឃើញថាកំណើនសេដ្ឋកិច្ចសកលលោក សេដ្ឋកិច្ចប្រទេសជឿនលឿន និងសេដ្ឋកិច្ចប្រទេសកំពុងងើប ឡើងនិងកំពុងអភិវឌ្ឍន៍អាចនឹងកើនរហូតដល់ ៤,៦% ២,៦% និង ៦,៨% រៀងគ្នានៅឆ្នាំ២០១០ ប្រសើរ ជាងការព្យាករណ៍នៅខែមេសា ឆ្នាំ២០១០ ដែលថាកំណើនសេដ្ឋកិច្ចសកលលោក សេដ្ឋកិច្ចប្រទេសជឿន លឿន និងសេដ្ឋកិច្ចប្រទេសកំពុងងើបឡើងនិងកំពុងអភិវឌ្ឍន៍រំពឹងថានឹងមានកំណើនត្រឹមតែ ៤,២% ២,៣%





នេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងយ៉ាងខ្លាំង នៃសកម្មភាព សេដ្ឋកិច្ចនៅពាក់កណ្តាលឆមាសទី១ នៃ ឆ្នាំ២០១០ និងការអនុវត្តគោលនយោបាយស្តារទំនុក ចិត្តនិងស្ថិរភាពជាពិសេសនៅតំបន់អឺរ៉ុប ។ ជាក់ស្តែង សេដ្ឋកិច្ចសកលលោកបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ជាង ៥% នៅក្នុងត្រីមាសទី១ ឆ្នាំ២០១០ នេះ ដែលជា លទ្ធផលនៃកំណើនការនាំចេញទៅប្រទេសជឿនលឿន តម្រូវការ ខ្លាំងឡើងក្នុងស្រុកខាងវិស័យឯកជន កំណើន ពីរខ្ទង់នៃផលិតកម្មឧស្សាហកម្មនិងពាណិជ្ជកម្ម ភាពប្រសើរឡើងនៃទំនុកចិត្តអ្នកប្រើប្រាស់ និងកំណើនអនិកម្មភាព នៅក្នុងសេដ្ឋកិច្ចនៃប្រទេសជឿនលឿន ។

ដូចគ្នានេះដែរ កំណើនសេដ្ឋកិច្ចប្រទេសអាស៊ី សម្រាប់ឆ្នាំ២០១០ ត្រូវបានកែប្រែពីប្រហែល ៧% កាល ពីការព្យាករណ៍ខែមេសា ឆ្នាំ២០១០ មកប្រហែល៧,៥% យោងតាមការព្យាករណ៍នៅខែកក្កដា ឆ្នាំ២០១០ ។ រូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចចិន ឥណ្ឌា និងសេដ្ឋកិច្ចឧស្សាហកម្មថ្មីៗនៅអាស៊ី និង អាស៊ាន-៥ នឹងឈានដល់ ១០,៥% ៩,៤% ៦,៧% និង ៦,៤% នៅឆ្នាំ២០១០ មុនពេលធ្លាក់ចុះទៅ ៩,៥% ៨,៤% ៤,៧% ៥,៥% នៅឆ្នាំ២០១១ រៀងគ្នា ដែលការ កើនឡើងនេះជាលទ្ធផលនៃការលោតឡើងវិញនៃការ នាំចេញ ការមិនថមថយនៃតម្រូវការក្នុងស្រុក ។



មូលនិធិរូបិយវត្ថុអន្តរជាតិបានផ្តល់យោបល់ឲ្យប្រទេសអភិវឌ្ឍន៍យកចិត្តទុកដាក់លើកំណែទម្រង់ប្រព័ន្ធ ពន្ធនិងវិស័យហិរញ្ញវត្ថុដែលនឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងផងដែរ និងឲ្យប្រទេស កំពុងអភិវឌ្ឍន៍និងងើបឡើងជួយធ្វើឲ្យមានលំនឹងតម្រូវការសកលលោកតាមរយៈកំណែទម្រង់រចនាសម្ព័ន្ធនិង ភាពទន់ភ្លន់អត្រាប្តូរប្រាក់ខ្លាំងជាងមុន ។

ទន្ទឹមនឹងការកើនឡើងនៃសេដ្ឋកិច្ចសកលលោក សម្ពាធអតិផរណានៅប្រទេសជឿនលឿនត្រូវបានគេ រំពឹងថាអាចគ្រប់គ្រងបាន ពោលគឺអតិផរណាទូទៅ (Headline Inflation) ស្ថិតនៅក្នុងរង្វង់ ១% និង ១,៥% នៅឆ្នាំ២០១០ និង ២០១១ រៀងគ្នា ។ ចំណែកអតិផរណានៅប្រទេសកំពុងងើបឡើងនិងកំពុងអភិវឌ្ឍន៍ត្រូវ បានគេរំពឹងថាអាចនឹងកើនឡើងដល់ ៦% នៅឆ្នាំ២០១០ រួចទើបចុះមក ៥% វិញនៅឆ្នាំ២០១១ ។ ជារួម អតិ- ផរណានៃប្រទេសជឿនលឿនចម្បងៗ និងប្រទេសអាស៊ីមួយចំនួនត្រូវបានគេរំពឹងថានឹងអាចទប់ស្កាត់បានយ៉ាង ល្អប្រសើរ ដូច្នេះធនាគារកណ្តាលអាមេរិក អឺរ៉ុប និងអាស៊ីភាគច្រើននៅបន្តរក្សាការអនុវត្តគោលនយោបាយ



រូបិយវត្ថុពង្រីករបស់ខ្លួន ។ ដោយឡែក ដើម្បីគ្រប់គ្រងសម្ពាធអតិផរណា សេដ្ឋកិច្ចប្រទេសជឿនលឿន និងកំពុង ងើបឡើងមួយចំនួនដូចជា អូស្ត្រាលី ឥណ្ឌា និងម៉ាឡេស៊ី បាននឹងបន្តដឹកនាំគោលនយោបាយរូបិយវត្ថុវិវត្តន៍ តទៅទៀត ។ ដូចគ្នានោះដែរ ដោយមានការប្រុងប្រយ័ត្នពីស្ថានភាពផ្ទះសំបែងដូចពុទ្ធិក និងហានិភ័យ អតិផរណាកើនឡើង វិធានការណ៍គោលនយោបាយវិវត្តន៍របស់ប្រទេសចិននឹងបន្តអនុវត្តទៀតនៅខែខាងមុខ ។

២.បរិបទនៃប្រទេសកម្ពុជា


ក-ស្ថានភាពសេដ្ឋកិច្ច

- កំណើនសេដ្ឋកិច្ច

ព្រមពេលជាមួយគ្នានឹងការងើបឡើងនៃសេដ្ឋកិច្ចសកលលោក សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានរំពឹងថានឹងកើន ឡើងរហូតដល់ ៥% នៅក្នុងឆ្នាំ២០១០ ។ កំណើនសេដ្ឋកិច្ចនេះ អាចបណ្តាលមកពីកំណើននៃវិស័យទេស- ចរណ៍ ការនាំចេញ វិនិយោគផ្ទាល់បរទេស និងវិស័យកសិកម្ម ។ ជាក់ស្តែង ទិន្នន័យថ្មីៗបានបង្ហាញថា កំណើន ឆ្នាំលើឆ្នាំនៃវិស័យទេសចរណ៍ ការនាំចេញ និងការនាំចូលក្នុងរយៈពេល៥ខែដើមឆ្នាំ២០១០ បានកើនឡើងរហូត ដល់ប្រហែល ១២% ២% និង ១០% រៀងគ្នា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០០៩ បន្ទាប់ពីបានធ្លាក់ចុះរហូត ដល់ជាង -២% -១៣% និងជាង -៨% រៀងគ្នាក្នុងរយៈពេល៥ខែដើមឆ្នាំ២០០៩ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០០៨ ។ ចំណែកវិនិយោគផ្ទាល់បរទេសបានកើនឡើងប្រមាណជាង ១៣% ក្នុងឆមាសទីមួយ ឆ្នាំ២០១០ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០០៩ បន្ទាប់បានធ្លាក់ចុះរហូតដល់ -៥៤% នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០០៩ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០០៨ ។

- ស្ថានភាពអត្រាប្តូរប្រាក់

នៅពេលប្រាក់រៀលបានធ្លាក់ថ្លៃជាបន្តបន្ទាប់ធៀប នឹងប្រាក់ដុល្លារអាមេរិក ធនាគារជាតិនៃកម្ពុជាបានធ្វើ អន្តរាគមន៍ទីផ្សារប្តូរប្រាក់តាមរយៈការលក់ប្រាក់ដុល្លារ ដែលមានទឹកប្រាក់សរុប ២៣ លានដុល្លារ ដែលត្រូវ នឹង ៩៧.៣៧៨ លានរៀល ពីខែឧសភាមកត្រឹមថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០១០នេះ ។ ជាលទ្ធផល បើគិត តាមបម្រែបម្រួលមធ្យមប្រចាំខែ ក្នុងរយៈពេលប្រាំមួយ ខែដើមឆ្នាំ២០១០នេះ អត្រាទិញទីផ្សារចុងគ្រាស់ ប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានចុះថ្លៃត្រឹម តែ ២,០២ % ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។




នៅក្នុងអំឡុងពេលដូចគ្នានេះដែរ បើធៀបនឹងរូបិយប័ណ្ណនៃបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មមួយចំនួន ប្រាក់រៀលបានចុះថ្លៃ ៩,២% ១,៩១% និង ១,៤៤% ធៀបនឹង ប្រាក់បាតថៃ ប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារ

ហុងកុង រៀងគ្នា ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០០៩ ។ ផ្ទុយទៅវិញ ប្រាក់រៀលបានឡើងថ្លៃជាមធ្យម ៥% ធៀបនឹងប្រាក់ដុល្លាររៀតណាមនារយៈពេលដូចគ្នានេះ ។

- ចលនាអត្រាការប្រាក់

កំណើនប្រាក់បញ្ញើអតិថិជនបានធ្វើឲ្យស្ថានភាព សាច់ប្រាក់ងាយស្រួលរបស់ប្រព័ន្ធធនាគារមានភាព ប្រសើរឡើងជាច្រើនធៀបនឹងឆ្នាំ២០០៨-២០០៩ ។ នៅចំពោះមុខសភាពការណ៍នេះ គ្រឹះស្ថានធនាគារ ក៏បានសម្រេចបញ្ចុះអត្រាការប្រាក់បញ្ញើនិងប្រាក់កម្ចីជា បន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០០៩មកម៉្លេះ។ បច្ចុប្បន្ន នេះ អត្រាការប្រាក់ថ្លឹងរយៈពេល៦ខែចំពោះប្រាក់បញ្ញើ ជារៀលនិងជាដុល្លារស្មើនៅក្នុងកម្រិត ៥,៥% និង ៣,៩% រៀងគ្នានៅខែមិថុនា ឆ្នាំ២០១០ ។ ចំណែកឯ អត្រាការប្រាក់មធ្យមសម្រាប់ធនាគារធំៗចំនួន១០ ចំពោះ ប្រាក់បញ្ញើជារៀលនិងជាដុល្លារស្មើ ៥,៤% និង ៣,៦% រៀងគ្នានៅក្នុងរយៈពេលដូចគ្នា ។ ក្នុងអំឡុងពេលដូចគ្នានេះដែរ អត្រាការប្រាក់ថ្លឹងរយៈពេល៦ខែ ចំពោះប្រាក់កម្ចីជារៀលនិងជាដុល្លារស្មើនឹង ២២,៤% និង១៧,១% រៀងគ្នា ។ ម្យ៉ាងវិញទៀត អត្រាការប្រាក់ មធ្យមសម្រាប់ធនាគារធំៗចំនួន១០ ចំពោះប្រាក់កម្ចីជារៀលនិងជា ដុល្លារស្មើនឹង ២១% និង ១៥,៧% រៀងគ្នា នៅក្នុងរយៈពេលដូចគ្នា ។



ខ-ស្ថានភាពប្រព័ន្ធធនាគារ

- ស្ថានភាពឥណទានមិនដំណើរការ

គ្រឹះស្ថានធនាគារនៅប្រទេសកម្ពុជាបានចាប់ផ្តើម បង្កើនការផ្តល់ឥណទានជាបណ្តើរៗរហូតដល់មាន កំណើនឆ្នាំលើឆ្នាំច្រើនជាង ១៧% នៅខែមិថុនា ឆ្នាំ ២០១០ នេះ តែនៅមានកម្រិតទាបខ្លាំងនៅឡើយធៀប នឹងកម្រិតខ្ពស់បំផុត ១០៣% នៅខែមិថុនា ឆ្នាំ២០០៨។ អនុបាតឥណទានមិនដំណើរការកាន់តែមានភាពប្រសើរ ឡើង ពោលបានធ្លាក់ពី ៤,៧% នៅក្នុងរយៈពេល ៣ខែ ចុងក្រោយមក ៤,២% នាដំណាច់ខែមិថុនា ឆ្នាំ ២០១០ នេះ ។

